

សន្លឹក ចម្លងប្រាប់មាតិកា (លេខសៀវភៅបិដក : 007)

វិធយបិដក មហាវគ្គ ទុតិយភាគ ៧

វស្សបនាយិកក្ខន្ធកៈ បវារណក្ខន្ធកៈ

ចម្មក្ខន្ធកៈ និង ភេសជ្ជក្ខន្ធកៈ (ព.ស. ២៥០០)

មាតិកា	លេខទំព័រ
វស្សបនាយិកក្ខន្ធកៈ	១
ការនៅចាំវស្សាព្រះដ៏មានព្រះភាគ មិនទាន់បានបញ្ញត្តិ	១
និទានឆព្វគ្គិយភិក្ខុ	៣
ការចូលវស្សា	៥
កិរិយាធ្វើនូវការត្រឡប់មកវិញ ក្នុងរវាង ៧ថ្ងៃ	៧
អន្តរាយទាំងឡាយ កើតឡើងដល់ពួកភិក្ខុដែលនៅចាំវស្សា	៣៧
អន្តរាយទាំងឡាយ មានដល់ពួកភិក្ខុដែលចូលវស្សា	៤១
ការបំបែកសង្ឃកើតឡើង ដល់ពួកភិក្ខុដែលចូលវស្សា	៤៣
និទានភិក្ខុ ១រូប មានសេចក្តីប្រាថ្នាដើម្បីចូលវស្សាក្នុងលំនៅរបស់គម្ពីរាលគោ	៤៨
ពួកភិក្ខុដែលចូលវស្សា ក្នុងទីវាលជាដើម	៤៩
សង្ឃប្តេជ្ញាគ្នាថា ភិក្ខុមិនត្រូវបំប្លែងសកុលបុត្តក្នុងកណ្តាលវស្សា	៥១
និទានឧបនន្ទសក្យបុត្ត	៥២
ការនៅចាំវស្សាក្នុងអាវាសទាំងឡាយពីរ	៥៣
ត្រូវអាបត្តិទុក្ខដ៏ ព្រោះទទួលពាក្យប្តេជ្ញា	៥៥
ឧទាននៃ វស្សបនាយិកក្ខន្ធកៈ	៦៣
បវារណក្ខន្ធកៈ	៦៦
និទានភិក្ខុច្រើនរូបជាមិត្តទើបនឹងបានជួបគ្នាថ្មី	
មូតវត្ថុ (វត្ថុរបស់មនុស្សគ) ជាគិគ្គិយ សមាទាន	៦៧
តេវាបិកាបវារណា	៧៥

បវរណា ពីរយ៉ាង (ចាតុទ្ធសិកា បវរណា ១ បណ្ណសិកាប វរណា១)	៧៧
ការឲ្យនូវ បវរណា នៃភិក្ខុឈឺ	៧៩
អន្តរាយទាំងឡាយ កើតឡើង ក្នុងពេលនៃ បវរណាកម្ម	៨៣
គណប្បវរណា និង តេវាចិកា បវរណា	៨៥
ភិក្ខុ ៣ រូប បវរណា ដល់គ្នានឹងគ្នា	៨៧
ភិក្ខុ ២ រូប បវរណា ដល់គ្នានឹងគ្នា	៨៩
ភិក្ខុ ១ រូប ត្រូវអាបត្តិក្នុងថ្ងៃបវរណា	៩១
ការ បវរណានៃភិក្ខុអ្នកមិនមាន សភាតាបត្តិ	៩៣
និទានអាវាសិកភិក្ខុ និយាយពីភិក្ខុអ្នកបវរណាមិនត្រូវអាបត្តិ មាន១៥យ៉ាង	៩៥
ពួកភិក្ខុជាពួកដែលសំគាល់ថាព្រមព្រៀងគ្នា មាន១៥ យ៉ាង	១០០
ពួកភិក្ខុ មានសេចក្តីរង្សៀស មាន១៥ យ៉ាង	១០៣
ពួកភិក្ខុ មានបំណងនឹងបំបែកសង្ឃ មាន១៥ យ៉ាង	១០៥
ថ្ងៃរបស់ អាវាសិកភិក្ខុ និង អាគន្ធកភិក្ខុ ផ្សេងគ្នា	១០៧
ការបវរណារបស់ពួកភិក្ខុដែលមានការសង្ស័យជាដើម	១០៩
ការបវរណារបស់ពួកភិក្ខុដែលមានសំវាសស្មើគ្នា ជាដើម	១១៣
ភិក្ខុមិនត្រូវទៅក្នុងថ្ងៃបវរណានោះ	១១៥
កាលភិក្ខុនីបរិសទ្យអង្គុយហើយ ភិក្ខុមិនត្រូវបវរណា	១១៩
រឿងអាវាស១ ក្នុងកោសលជនបទ កើតសញ្ញាភ័យក្នុងថ្ងៃបវរណានោះ	១២០
ការបវរណា ជាទ្វេវាចិកាបវរណា ជាដើម	១២១
និទានធម្មតិយភិក្ខុត្រូវ អាបត្តិ ហើយ បវរណា	១២៥
បវរណា ដែលភិក្ខុបានឃាត់ និងបវរណា ដែលភិក្ខុមិនបានឃាត់	១២៧
ការឃាត់នូវ បវរណា ចំពោះភិក្ខុផងគ្នា	១២៩
សេចក្តីយល់ផ្សេងៗ ក្នុងការត្រូវអាបត្តិ	១៣៥
ពួកភិក្ខុអ្នកធ្វើការប្រកួតប្រកាន់ជាដើម	១៣៩
ការធ្វើនូវបវរណា សង្គហ នៃភិក្ខុអ្នកព្រមព្រៀងគ្នាជាដើម	១៤៥

ការធ្វើនូវបរាវណា សង្គហ	១៤៩
ឧទាននៃ ការធ្វើនូវបរាវណាកូនក្រ:	១៥០
បម្មកូនក្រ:	១៥៣
និទានកូនសេដ្ឋីម្នាក់ឈ្មោះ សោណៈ ជា កោឡិវិសគេត្ត	
និទានព្រះសាគតត្ថេរ	១៥៥
និទានព្រះ សោណត្ថេរ	១៥៩
ខ័ណ្ឌសវគ្គណកថា	១៦៧
ការបញ្ញត្តិស្បែកជើង ជាអកប្បិយ	១៧៥
ស្បែកជើង ៤ ជាន់ឡើងទៅដែលគេពាក់ហើយ ដោះប្រគេន (ស្បែកជើងចាស់)	១៧៩
ភិក្ខុមិនត្រូវពាក់ស្បែកជើងខាងក្នុងវត្ត	១៨០
និទានភិក្ខុមានដំបៅលេចនៅបាទជើង	១៨២
ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើងឈើ	១៨៥
ភិក្ខុមិនត្រូវពាក់ទ្រនាប់ជើង ស្លឹកឆ្នោត	១៨៧
(ពួកភិក្ខុក្រុង...) ពាក់ទ្រនាប់ជើងមានប្រការផ្សេងៗ	១៨៩
សេច្ចតិបញ្ញត្តិ នូវទ្រនាប់ជើង ជា អកប្បិយ	១៩១
និទានធម្មគ្គិយភិក្ខុចាប់ស្នែង មេគោជាដើម	១៩២
ភិក្ខុមិនត្រូវចាប់ មេគោ	១៩៣
និទានធម្មគ្គិយភិក្ខុ ទៅដោយយានដែលទឹមដោយគោញី	១៩៤
ការទ្រង់អនុញ្ញាតនូវគ្រែស្នែង	១៩៥
ឧបាសយន មហាសយនកថា	១៩៧
ភិក្ខុមិនត្រូវចាប់ប្រើប្រាស់ស្បែកសត្វដ៏ធំ	១៩៩
និទានភិក្ខុបាប	២០០
ភិក្ខុមិនត្រូវកាន់ស្បែកជើងចូលទៅកាន់ស្រុក	២០៣
និទានព្រះសោណត្ថេរ	២០៤
ព្រះដ៏មានព្រះភាគទ្រង់ប្រទានពរ ៥ យ៉ាង ដល់ព្រះសោណត្ថេរ	២១២

ទ្រង់ទ្រាយនៃមជ្ឈិមបទេស	២១៥
ឧទាននៃចម្បក្ខន្ធកៈ	២១៦
កេសជ្ជក្ខន្ធកៈ	២២១
និទានភិក្ខុកើតអាពាធប្រមាត់	២២១
ពោលអំពីកេសជ្ជទាំង ៥	២២៣
ពោលអំពី កេសជ្ជ មានខ្លាញ់ជាដើម	២២៥
ពោលអំពី កេសជ្ជ មានទឹកចត់ ជាដើម	២២៧
ពោលអំពី កេសជ្ជ មានជ័រ ជាដើម	២២៩
ពោលអំពី កេសជ្ជ មាន គ្រឿងលំអិត ជាដើម	២៣០
ពោលអំពី ការទ្រង់អនុញ្ញាត កេសជ្ជ មានថ្នាំបន្តក់ភ្នែកជាដើម	២៣៣
ពោលអំពី ការទ្រង់អនុញ្ញាត នូវចង្កឹះភ្នាក់	២៣៥
និទាន បិណ្ឌនូវចូត្តេរ ដ៏មានអាយុ កើតជម្ងឺក្បាល	២៣៦
ពោលអំពី ការទ្រង់អនុញ្ញាត កេសជ្ជ មានប្រេងលាបក្បាល ជាដើម	២៣៧
និទាន បិណ្ឌនូវចូត្តេរ	២៣៩
និទាន ភិក្ខុ ១រូប មានអាពាធកើតពក	២៤២
ថ្នាំ មហា វិត័ដ ៤ យ៉ាង	២៤៣
ពោលអំពីភិក្ខុមានអាពាធ ផ្សេងៗ	២៤៥
និទាន ព្រះបិណ្ឌនូវចូត្តេរ និយាយអំពីការទ្រង់អនុញ្ញាតនូវអាវាមិកជន	២៤៧
និទាន ព្រះបិណ្ឌនូវចូត្តេរ និយាយអំពីកម្រងផ្កា ជាវិការនៃមាស	២៤៩
និទាន ព្រះបិណ្ឌនូវចូត្តេរ និយាយអំពីកេសជ្ជ៥ យ៉ាង	២៥៣
និទាន ព្រះកង្ខារវេតត្ថេរ ពោលអំពីស្ករអំពៅ	២៥៥
ព្រះដ៏មានព្រះភាគទ្រង់ អាពាធ កើតអំពីខ្យល់ក្នុង ឧទរ	២៥៧
កោជនដែលភិក្ខុទុកនិងចំអិនខាងក្នុងអកប្បិយកុដិ និងចំអិនដោយខ្លួនឯង	២៥៩
និទានព្រាហ្មណ៍ ១ រូប	២៦៣
និទានឧបនន្ទសក្យបុត្ត	២៦៧

ព្រះសាវីបុត្ត មានអាពាធក្តៅពេលរាល ក្នុងកាយ	២៦៨
ការទ្រង់អនុញ្ញាតផ្ទៃឈើដែលគ្មានពូជជាដើម	២៧១
សត្តកម្ម (ការកាត់ ឬ វះ) វត្ថុកម្ម (ការចង់រិត)	២៧៣
(ភិក្ខុត្រូវការដោយ) សាច់ដែលមានឧដារស	២៧៥
និទានសុប្បិយាឧបាសិកា	២៧៧
ពោលអំពីសាច់ដែលមិនគួរ	២៧៩
និទានព្រាហ្មណ៍ ១ រូប	២៨៥
ពោលអំពី អានិសង្ស បបរ មាន១០យ៉ាង	២៨៧
និទានមហាមាត្យ(ម្នាក់) មានសេចក្តីជ្រះថ្លាថ្មី (មិនទាន់មុតមាំ)	២៨៩
សេចក្តីរឿងស របស់ មហាមាត្យអ្នកមានសេចក្តីជ្រះថ្លាថ្មី	២៩១
និទានបុរសឈ្មោះ វេលដ្ឋកច្ចាន និយាយអំពីការប្រគេនស្ករអំពៅ	២៩២
ធម្មចក្ខុ គឺសោតាបត្តិមគ្គ របស់បុរសឈ្មោះ វេលដ្ឋកច្ចាន	២៩៩
និទានពួក ភិក្ខុរឿងស មិនហ៊ានឆាន់ស្ករអំពៅ	៣០០
ពោលអំពីការទ្រង់ទទួលនូវរោងសំណាក់	៣០១
ទោស៥ ប្រការនៃ បុគ្គលទ្រុស្តសីល ឬ វិបត្តិចាកសីល	៣០៣
អានិសង្ស ៥ ប្រការនៃ បុគ្គល មានសីល ឬ បរិបូណ៌ ដោយសីល	៣០៥
និទានមហាមាត្យឈ្មោះ សុនីធិៈ វស្សការៈ	៣០៧
អនុមោទនា គាថា	៣១១
ចតុរារយសច្ច ទេសនា កថា	៣១៣
និទាននាង អម្ពបាលី ជាស្រីផ្កាមាស	៣១៥
និទានស្តេច លិច្ឆវី ក្រុងវេសាលី	៣១៧
និទាន សីហសេនាបតី ពោលអំពីអភិរិយវាទ	៣២១
និទាន សីហសេនាបតី ពោលអំពីវាទ មាន អភិរិយវាទ ជាដើម	៣២៥
និទាន សីហសេនាបតី ការសំដែងនូវការ នៃខ្លួនជាឧបាសក	៣៣១
និទាន សីហសេនាបតី ពោលអំពីសាច់ដែលគេធ្វើចំពោះ (ខ្លួន)	៣៣៥

ភិក្ខុកាលដឹងថា សាច់ដែលគេធ្វើចំពោះ (ខ្លួន) មិនត្រូវបរិភោគ	៣៣៧
និទានពួកមនុស្សអ្នកជនបទ និទានអំពីការសន្មតិ កប្បិយភូមិ	៣៣៩
កប្បិយភូមិ ៤យ៉ាង និទានមណ្ឌក គហបតិ	៣៤៣
និទានមណ្ឌកគហបតិ អានុភាពនៃជនមានមណ្ឌកគហបតិ ជាដើម	៣៤៥
និទានមណ្ឌកគហបតិ ពុទ្ធភុណ្ឌកថា	៣៤៩
និទានមណ្ឌកគហបតិ អនុបុព្វិកថា	៣៥១
និទានមណ្ឌកគហបតិ ការសំដែងនូវការនៃខ្លួន ជាឧបាសក	៣៥៣
ធម្មចក្ក គឺសោតាបត្តិមគ្គ នៃមណ្ឌកគហបតិ	៣៥៥
និទានមណ្ឌកគហបតិ ការអង្គាសនៃនិទានមណ្ឌកគហបតិ (នោះ)	៣៥៦
ការទ្រង់អនុញ្ញាត នូវការស្វែងរកស្បៀង	៣៥៩
និទានកេណិយជដិល	៣៦១
និទាន មល្លក្សត្រទាំងឡាយ នៅក្នុងកុសីនារា	៣៦៦
និទានមល្លក្សត្រ ឈ្មោះរោជៈ ការធ្វើនូវការក្រោកទទួលព្រះដ៏មានព្រះភាគ	៣៦៧
និទានមល្លក្សត្រ ឈ្មោះរោជៈ អនុបុព្វិកថា	៣៦៩
និទាន រោជមល្លក្សត្រ	៣៧១
និទាន ភិក្ខុ បួសឯចាស់	៣៧៣
និយាយអំពីមនុស្សដាំពូជឈើរបស់សង្ឃ (ក្នុងដី) របស់បុគ្គល	៣៧៧
ពោលអំពីកាលិក មានយាមកាលិ ជាដើម	៣៧៩
ឧទ្ទាននៃ ភេសជ្ជៈក្នុងន្ទក	៣៨០